



លក្ខន្តិកៈ

កម្មវិធីប្រមូលសិន សេវាបើកប្រាក់បៀវត្សរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា)

១. កម្មវិធីប្រមូលសិនចាប់ផ្តើមពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ (សុពលភាពប្រមូលសិន)។
២. កម្មវិធីប្រមូលសិននេះអនុញ្ញាតទាំងអតិថិជនចាស់ និងអតិថិជនថ្មី។
៣. ដើម្បីចូលរួមកម្មវិធីប្រមូលសិនបាន អតិថិជន ត្រូវតែបំពេញលក្ខខណ្ឌដូចខាងក្រោម (អតិថិជនគ្រប់លក្ខខណ្ឌ) ៖
 - អតិថិជនថ្មី គឺជាអតិថិជនដែលមិនធ្លាប់បានប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយធនាគារ អ អេច ប៊ី (ទូទាត់/ទទួល)
 - អតិថិជនចាស់ គឺជាអតិថិជនដែលបានកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយធនាគារ អ អេច ប៊ី (ទូទាត់/ទទួល)

បញ្ជាក់៖ អតិថិជនដែលបានចូលរួម កម្មវិធីប្រមូលសិនក្នុងដំណាក់កាលទីមួយ (ថ្ងៃទី១៥ មករា ២០២៤ ដល់ថ្ងៃទី១៥ កក្កដា ២០២៤) ត្រូវបានចាត់ទុកថាជាអតិថិជនចាស់។

សម្រាប់និយោជក៖ ជាបុគ្គល ឬនីតិបុគ្គល (សហគ្រាសខ្នាតតូចនិងមធ្យម, ពាណិជ្ជកម្ម, សាជីវកម្ម)

សម្រាប់និយោជិត៖ ជាបុគ្គល
៤. លក្ខន្តិកៈនៃកម្មវិធីប្រមូលសិនមានដូចខាងក្រោម៖

ដើម្បីទទួលបានសិទ្ធិចូលរួមកម្មវិធីប្រមូលសិន៖

 - ក្រុមហ៊ុន/និយោជក ត្រូវមានគណនីសន្សំផ្ទាល់ខ្លួន(គណនីមេសម្រាប់ធ្វើប្រតិបត្តិការទូទាត់ប្រាក់បៀវត្សទៅនិយោជិត) ជាមួយធនាគារ អ អេច ប៊ី ដោយរាប់បញ្ចូលប្រភេទគណនីដូចជា គណនីចរន្ត គណនីចរន្ត Advantage គណនីចរន្ត Premier គណនីសន្សំឆ្នាំវិវត្តន៍គណនីសន្សំ។
 - ចុះឈ្មោះប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់ធនាគារ អ អេច ប៊ី ដោយធ្វើប្រតិបត្តិការតាមមធ្យោបាយណាមួយ រួមមានតាមរយៈបញ្ជី បេឡា នៅតាមសាខាណាមួយ របស់ធនាគារ អ អេច ប៊ី ឬតាមកម្មវិធីគ្រប់គ្រងសាច់ប្រាក់ Reflex។
 - និយោជកត្រូវតែធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សជាមួយ ធនាគារ អ អេច ប៊ី ទៅកាន់និយោជិតរបស់ខ្លួន តាមរយៈបញ្ជីបេឡា នៅតាមសាខាណាមួយ របស់ធនាគារ អ អេច ប៊ី ឬតាម កម្មវិធីគ្រប់គ្រងសាច់ប្រាក់ Reflex ឬ កម្មវិធីទូរស័ព្ទ GoWave by RHB អំឡុងពេលសុពលភាពប្រមូលសិន។
៥. អតិថិជនគ្រប់លក្ខខណ្ឌ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីប្រមូលសិន បន្ទាប់ពីគោរពតាមលក្ខខណ្ឌត្រឹមត្រូវដូចបានចែងខាងលើក្នុងចំណុចទី ៣ និង ៤។ អតិថិជនចាស់ ដែលជានិយោជិត អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីប្រមូលសិន ដែលស្ថិតនៅក្រោមកញ្ចប់អត្ថប្រយោជន៍របស់និយោជិត និងអតិថិជនចាស់ ដែលជានិយោជក ក៏អាចចូលរួមរីករាយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីប្រមូលសិនដែលស្ថិតនៅក្រោមកញ្ចប់អត្ថប្រយោជន៍របស់និយោជក។
៦. សម្រាប់ក្រុមហ៊ុន/និយោជក ដែលជាអតិថិជនថ្មី នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ដូចមានចែងខាងក្រោម៖

កម្រិត	ចំនួនទឹកប្រាក់បើកបៀវត្ស (ដុល្លារអាមេរិក ឬសមមូលដុល្លារអាមេរិក)	អត្រានៃ ចំនួនទឹកប្រាក់ត្រឡប់ *	ចំនួនទឹកប្រាក់ត្រឡប់ អតិបរមាផ្តល់ជូន ក្នុងមួយគណនី ក្នុងមួយខែ
១	តូចជាងឬស្មើ ២ម៉ឺនដុល្លារអាមេរិក	០,៥០%	១០០ ដុល្លារអាមេរិក
២	ធំជាង ២ម៉ឺនដុល្លារអាមេរិក	០,៨០%	៣០០ ដុល្លារអាមេរិក

*ចំនួនទឹកប្រាក់ត្រឡប់ គឺអាស្រ័យលើចំនួនទឹកប្រាក់បើកបៀវត្សសរុបប្រចាំខែ

៦.១ ចំនួនទឹកប្រាក់បើកបៀវត្សប្រចាំខែ ត្រូវបានកំណត់ជាគោលក្នុងការគណនាការចំនួនទឹកប្រាក់ត្រឡប់ ដើម្បីផ្តល់ជូនក្រុមហ៊ុន/និយោជក ក្នុងអំឡុងពេលសុពលភាពនៃកម្មវិធីប្រមូលសិន។

៦.២ ដើម្បីទទួលបានទឹកប្រាក់ត្រឡប់ និយោជក ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវតែជាអតិថិជនថ្មី
- ធ្វើប្រតិបត្តិការសេវាបើកប្រាក់បៀវត្សតាមរយៈមធ្យោបាយណាមួយ រួមមាន តាមរយៈបញ្ជាបេឡា នៅតាមសាខាណាមួយ របស់ ធនាគារ អ អេច ប៊ី ឬ តាម កម្មវិធីគ្រប់គ្រងសាច់ប្រាក់ Reflex ឬ កម្មវិធីទូរស័ព្ទ GoWave by RHB
- ត្រូវមាននិយោជិតយ៉ាងតិច ៥នាក់ឡើងទៅ ឬចំនួនទឹកប្រាក់បើកបៀវត្សប្រចាំខែយ៉ាងតិច ២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក និង
- ត្រូវតែធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សប្រចាំខែជាមួយធនាគារ អ អេច ប៊ី ក្នុងអំឡុងពេលសុពលភាពនៃកម្មវិធីប្រមូលសិន

៦.៣ និយោជក ត្រូវតែធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សប្រចាំខែជាមួយ ធនាគារ អ អេច ប៊ី ក្នុងអំឡុងពេលសុពលភាពនៃកម្មវិធីប្រមូលសិន។ បញ្ជាក់៖ ការទទួលបានទឹកប្រាក់ត្រឡប់ នឹងមិនផ្តល់ជូន ប្រសិនបើនិយោជកមិនបានធ្វើប្រតិបត្តិការបើកប្រាក់បៀវត្សនៅក្នុងខែណាមួយ ក្នុងអំឡុងពេលសុពលភាពនៃកម្មវិធីប្រមូលសិន។

៦.៤ ការផ្តល់ជូនទឹកប្រាក់ត្រឡប់ នឹងផ្ទេរចូលក្នុងគណនីអតិថិជនគ្រប់លក្ខខណ្ឌ ក្នុងរយៈពេល១ខែ បន្ទាប់ពីបញ្ចប់ខែនីមួយៗ។

៦.៥ ការផ្តល់ជូនទឹកប្រាក់ត្រឡប់នេះ ត្រូវបានអនុវត្តចំពោះអតិថិជនជានិយោជកថ្មី ដែលចូលរួមកម្មវិធីប្រមូលសិនចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ តទៅតែប៉ុណ្ណោះ។

៦.៦ ការផ្តល់ជូននេះ ធ្វើឡើងតាមលក្ខខណ្ឌ អ្នកមកមុននឹងទទួលបានមុន រហូតដល់អស់ពីការកំណត់។

៦.៧ ទឹកប្រាក់ត្រឡប់ នឹងត្រូវផ្ទេរចូលទៅក្នុងគណនីរបស់និយោជក ដោយផ្អែកលើរូបិយប័ណ្ណរបស់គណនី។ ប្រសិនបើមានការស្នើសុំផ្ទេរ ទឹកប្រាក់ត្រឡប់នោះទៅគណនីផ្សេងទៀតគឺមិនត្រូវបានអនុញ្ញាតឡើយ។

៧. ក្រុមហ៊ុន/និយោជក ត្រូវជូនដំណឹងមកកាន់ ធនាគារ អ អេច ប៊ី រាល់មានការផ្លាស់ប្តូរគណនីនិយោជិតរបស់ខ្លួន សម្រាប់សេវាកម្មបើកប្រាក់ បៀវត្ស (និយោជិតថ្មី និងនិយោជិតលាឈប់ពីការងារ)។

៨. កម្មវិធីប្រមូលសិននេះមិនមានសុពលភាពក្នុងការភ្ជាប់ជាមួយប្រមូលសិន ឬកម្មវិធីផ្សេងទៀត ដែលធ្វើឡើងដោយ ធនាគារ អ អេច ប៊ី លុះត្រាតែ មានការបញ្ជាក់ផ្សេងទៀត។

៩. តាមរយៈការចូលរួមក្នុងកម្មវិធីប្រមូលសិននេះ ម្ចាស់គណនីទាំងអស់ (និយោជក និងនិយោជិត) ត្រូវបានចាត់ទុកថាបានទទួលយក និងយល់ ព្រមតាមលក្ខខណ្ឌដែលមានចែងទាំងអស់នេះ។

១០. ធនាគារ អ អេច ប៊ី សូមរក្សាសិទ្ធិក្នុងការបន្ថែម កែប្រែ ឬ កែសម្រួលលក្ខន្តិកៈផ្សេងៗ និង/ឬ លុបចោលប្រមូលសិននេះគ្រប់ពេលវេលា ហើយ និងធ្វើការជូនដំណឹងដំណាលគ្នា ដល់អតិថិជនតាម រយៈបណ្តាញមធ្យោបាយណាមួយដែលសមស្របរបស់ធនាគារ។